

**ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង
សិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ និងពិព័រណ៍ទឹក
ស្អាតកម្ពុជា លើក ទី២ ឆ្នាំ២០១៧ ក្រោមប្រធានបទ «បង្កើនការទទួល
បានសេវាផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព
និរន្តរភាព និង តម្លៃសមរម្យ»**

មានប្រសាសន៍បើកសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើក ទី២ ឆ្នាំ២០១៧ ក្រោមប្រធានបទ «បង្កើនការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និង តម្លៃសមរម្យ» ក្រោមកិច្ចសហការរៀបចំ ដោយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដែលមានការជួយឧបត្ថម្ភគាំទ្រពីបណ្តាដៃគូ អភិវឌ្ឍន៍ចម្បងៗក្នុងវិស័យទឹក ស្អាតនៅកម្ពុជាមួយចំនួន នាថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំ ភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ឯកឧត្តម ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្តែងនូវមោទនភាពចំពោះការអញ្ជើញជាអធិបតីក្នុងពិធីនេះនិងបានបញ្ជាក់ ថាការរៀបចំសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី២នេះ ធ្វើឡើងក្នុង គោលបំណងកៀងគរ និងផ្តល់ឱកាសដល់អ្នក ពាក់ព័ន្ធក្នុងវិស័យទឹកស្អាតទាំង សាធារណៈ និងឯកជន ចូលរួមពិភាក្សា និងស្វែងរកនូវគំនិត ឬវិធីសាស្ត្រថ្មីៗរួម គ្នា ដើម្បីបង្កើននូវការទទួល បានសេវាទឹកស្អាត ស្របតាម យុទ្ធសាស្ត្រ ចតុ កោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតលើការជំរុញ ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់ នៅរបស់ប្រជាជន និងផលិតកម្ម សេវាកម្ម ប្រកបដោយគុណភាព និរន្តរភាព និង តម្លៃសមរម្យ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេស កាត់ បន្ថយកង្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ទីប្រជុំជន ជាយក្រុង និងជនបទ។



នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រេចបាននូវសមិទ្ធផលនៃការធ្វើកំណែទម្រង់ ដែលទាក់ទងទៅនឹងរបត់មួយថ្មីក្នុងវិស័យទឹកស្អាតឱ្យយកាន់តែល្អប្រសើរ ដោយផ្តល់ការយកចិត្តទុកដាក់ខ្ពស់ គិតគូរដល់ប្រជាជនក្រីក្រដែលមានចំណូលទាប ហើយមានការប្រើប្រាស់ទឹកស្អាត ក្នុងកម្រិតទាបបំផុតដែលបញ្ហានេះត្រូវបានពិចារណា និងពិនិត្យថ្លៃដើមទឹកស្អាតឡើងវិញ ដោយត្រូវកំណត់ថ្លៃលក់ទឹកស្អាត ទៅតាមបរិមាណប្រើប្រាស់ទឹក សំដៅធានាជួយដល់ប្រជាជនក្រីក្រអាចទទួលបាននូវសេវាទឹកស្អាត ប្រកបដោយគុណភាព និងតម្លៃសមរម្យ ស្របតាមកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងការកំណត់ថ្លៃលក់ទឹកស្អាតថ្មី ដែលបានចាប់អនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ មក គឺជាជំហាននៃការកែទម្រង់ថ្មីមួយទៀតក្នុងវិស័យទឹកស្អាត។ នៅក្នុងនេះ មានកន្លែងខ្លះ មិនត្រឹមតែលក់ស្មើថ្លៃដើមនោះទេ តែថែមទាំងលក់ក្រោមថ្លៃដើមផលិតទៅទៀតក្នុងគោលបំណងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះដែរ ការជួយដល់អ្នក ដែលជួល បន្ទប់ស្នាក់នៅ ធ្វើការ រៀនសូត្រ ដូចជា កម្ម

ករ បុគ្គលិក សិស្សនិស្សិត ក៏ត្រូវបានយកចិត្តទុកដាក់គិតគូរខ្ពស់ ដើម្បីទទួលបានការផ្គត់ផ្គង់ទឹកស្អាតពីបំពង់ចែកចាយរបស់រដ្ឋ ក្នុងតម្លៃថោកជាង ជំនួសឱ្យការដាវទឹកពីម្ចាស់បន្ទប់ជួល ដែល មានតម្លៃខ្ពស់។ នៅបណ្តាទីរួមខេត្ត ក្រុងផ្សេងៗទៀត ការ ស្តារឡើងវិញ និងការបង្កើតប្រព័ន្ធផ្គត់ផ្គង់ថ្មី កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីបង្កើតឱ្យមានស្វ័យភាពហិរញ្ញវត្ថុ ឈានទៅរកការ ស្តារ និងវិនិយោគពង្រីកបន្ថែមទំហំអាជីវកម្ម សេវាកម្ម និងគុណភាពនៃការផ្គត់ផ្គង់សេវាឱ្យយកាន់តែរីកចម្រើន និងប្រសើរឡើង។ គិត មកដល់ឆ្នាំ២០១៧ រដ្ឋាករទឹកទាំងអស់ បានផ្គត់ផ្គង់ទឹកពេញ ២៤ម៉ោងក្នុងមួយថ្ងៃ។ ការជំរុញការចូលរួមរបស់ផ្នែកឯកជន គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការ ប្រមូលធនធានសម្រាប់ការវិនិយោគលើការអភិវឌ្ឍក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត។ ការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការ ចូលរួមពីផ្នែកឯកជនក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាយុទ្ធសាស្ត្រ មួយដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម តែងបាន ប្រកាន់ខ្ជាប់។ ផ្ដើមចេញពីនយោបាយនេះ វិស័យឯកជនបានចូលរួម ចំណែកយ៉ាងសកម្មផងដែរ នៅតាម បណ្តាទីរួមខេត្ត និងទីប្រជុំជននានា ដែលមាន ប្រជាជនចាប់ពី៣០០ ដល់ ៥.០០០គ្រួសារ។ នៅមុនឆ្នាំ២០០៨ ក្រុមហ៊ុនឯកជនវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានតែ ៧៦ទីប្រជុំជន ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ បានកើនដល់ ២២២ ទីប្រជុំជន។ កំណើននេះដោយសារមានការចូលរួមពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងក្រោមជំនួយឥណទាន, ជំនួយកម្ចីហិរញ្ញប្បទានរបស់អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈ អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យ នៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក (WHO), ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ធនាគារពិភពលោក(WB), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់និងបណ្តាញចែកចាយ និងការពង្រីកសមត្ថភាពផលិតទឹកស្អាត និងការបណ្តុះ បណ្តាលកសាងសមត្ថភាពដល់មន្ត្រីតាមបណ្តាអង្គការរដ្ឋាករទឹកសាធារណៈ និងឯកជនផងដែរ។ ជាមួយគ្នានេះដែរ ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស អត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញ

ក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២% នៅឆ្នាំ២០០៨ ដល់ ៦៨,៥% នៅឆ្នាំ ២០១២ និង ៨៦% នៅឆ្នាំ២០១៧ ដែលគិតជាចំនួនគ្រួសារ ដែលទទួលបានទឹក ស្អាតប្រើប្រាស់កើនដល់២.៣០០.០០០គ្រួសារ។




ទន្ទឹមនឹងនេះ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងបានដាក់ចេញវិធានការថ្មីៗ គឺការ លើកទឹកចិត្ត និងប្រើប្រាស់សក្តានុពលរបស់ផ្នែកឯកជន ដែលមានលទ្ធភាពវិនិយោគឱ្យធ្វើការផលិត ផ្គត់ផ្គង់ទឹកនៅតំបន់ដែលរដ្ឋមិនទាន់មានលទ្ធភាព ធ្វើបាន ដោយក្នុងនោះ ក៏ត្រូវបានផ្តល់អាជ្ញាប័ណ្ណរហូតដល់រយៈពេល ២០ឆ្នាំ (ដែលពីមុន មានសុពលភាពត្រឹម ៣ឆ្នាំ) ជាមួយការវិញនូវការអភិវឌ្ឍ និងការ ពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រកបដោយនិរន្តរភាព គុណភាព ជាមួយនឹង តម្លៃសមរម្យ។




ប៉ុន្តែ ទន្ទឹមនឹងនេះ ក្រសួងក៏មានវិធានការ មុខ ម៉ាត់ជាក់លាក់ផងដែរ បើសិនជា ពិនិត្យឃើញថា អាជីវករដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងហើយ មិនបាន អនុវត្តនូវចំណុចណាមួយ ស្របតាមការកំណត់ក្នុងប្រកាស ទេនោះ ក្រសួង នឹង ធ្វើការដកហូតប្រកាស ឬបញ្ឈប់ការធ្វើអាជីវកម្មទាំងស្រុង ដោយមិនបណ្តោយ ឱ្យប្រជាពលរដ្ឋ ស្ថិតជាចំណាប់ខ្មាំងរបស់អាជីវករនោះឡើយ។ ចំណុចនេះ យើង ត្រូវតែហ៊ានអារកាត់ធ្វើឱ្យបាន បើពុំនោះទេ នឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តទិស ដៅគោលនយោបាយផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវបានកំណត់ថា «ប្រជាជនរស់នៅ តាមតំបន់ទីប្រជុំជនទទួលបានទឹកស្អាតប្រើប្រាស់ ១០០% នៅឆ្នាំ២០២៥»។ ក្រៅពីនេះ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ សម្រាប់ប្រជាពលរដ្ឋ ក្រីក្រ ដែលមានប្រាក់ចំណូលតិច ដើម្បីទទួលបានការប្រើប្រាស់ទឹកដែលមាន តម្លៃថោកក្នុងកម្រិតអប្បបរមា ព្រមទាំងកំណត់ថ្លៃលក់ទឹកស្អាតលក់ជូនម្ចាស់ផ្ទះ ឬម្ចាស់អគារ ដែលមានបន្ទប់ជួលឱ្យកម្មករ កម្មការិនី បុគ្គលិក សិស្ស និស្សិត (ប្រមាណ ១៣១.០២០បន្ទប់) ទទួលបានការផ្គត់ផ្គង់ទឹកពីបំពង់ចែកចាយរបស់រដ្ឋ

ក្នុងតម្លៃថោកសមរម្យ។ លើសពីនោះ ប្រជាពលរដ្ឋក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ទទួលបានការឧបត្ថម្ភធនក្នុងការតភ្ជាប់បណ្តាញទឹកស្អាត ដែលគិតមកដល់បច្ចុប្បន្ននេះ មានចំនួនប្រមាណជាង ៣ម៉ឺនគ្រួសារ។ ម្យ៉ាងវិញទៀត ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងប្រឈមខ្លាំងនឹងកង្វះទឹកស្អាតប្រើប្រាស់ និងបរិភោគ កាលពីរដូវប្រាំងហូតហែងឆ្នាំ២០១៦ កម្លាំងសរុបរបស់មន្ត្រីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គ្រប់ជាន់ថ្នាក់ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចែកទឹករបស់សម្តេចតេជោ ដើម្បីទ្រទ្រង់សភាពការណ៍ និងដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅទូទាំងប្រទេស សម្រេចបានលទ្ធផលល្អប្រសើរ។



ជាសរុបមក ដើម្បីជម្រុញការអភិវឌ្ឍវិស័យទឹកស្អាតស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមដោយបានលើកឡើងពីអត្ថប្រយោជន៍ដែលក្រសួងបានផ្តល់អជ្ជាប័ណ្ណទឹកស្អាតរហូតដល់ ២០ ឆ្នាំ គឺដើម្បីឲ្យប្រតិបត្តិករទឹកស្អាតឯកជន មានលទ្ធភាព ធ្វើផែនការអភិវឌ្ឍរបស់ខ្លួនទាំង រយៈពេលខ្លី មធ្យម និងវែង ។ ម្យ៉ាងពួកគាត់មាន

លទ្ធភាពអាចខ្ចីបុលធនាគារមកពង្រីកអាជីវកម្មរបស់ខ្លួន បានចំនួនកាន់តែច្រើន ។ ជាមួយគ្នានេះ ឯកឧត្តម បានដាក់លក្ខខ័ណ្ឌ ដល់ប្រតិបត្តិករទឹកស្អាត ទាំងអស់ បើបានអាជ្ញា ប័ណ្ណអនុញ្ញាតពីក្រសួងហើយ ត្រូវតែចូលជាសមាជិកសមាគមអ្នក ផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រើប្រាស់ប្រព័ន្ធគណនេយ្យតែមួយ ដែលកំណត់ ដោយក្រសួង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជម្រុញការអភិវឌ្ឍន៍ ។



ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យសមាជិកអង្គសន្និសីទទាំងមូលចាប់យកវេទិកា នេះ ចូលរួមផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍នៅក្នុងការគ្រប់គ្រង និងចែក រំលែកនូវបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយនានា ដើម្បីធ្វើជាធាតុ ចូលដ៏ សំខាន់សម្រាប់អង្គសន្និសីទ ដែលមាន រយៈពេល ២ថ្ងៃ របស់យើងនេះ និង ជាពុទ្ធិសម្រាប់ការកែលម្អ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ពាក់ព័ន្ធនឹង វិស័យទឹកស្អាតនៅកម្ពុជា។